



**ចុះឈ្មោះជាអ្នកមេការសំណង់នៅវ៉ាស៊ីនតោន**

**ជំហានទី 1: ជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក (អង្គភាព) និងដាក់ពាក្យស្នើសុំ។**

រចនាសម្ព័ន្ធក្រុមហ៊ុនត្រូវតែដាក់ពាក្យដំបូងជាមួយរដ្ឋលេខាធិការ (SOS) ។  
នេះរួមបញ្ចូលទាំងក្រុមហ៊ុនឯកជន ភាពជាដៃគូមានកំណត់ LLP និង LLCs៖  
ដាក់ពាក្យតាមអ៊ីនធឺណិត៖ [www.secstate.wa.gov/corps](http://www.secstate.wa.gov/corps)

រចនាសម្ព័ន្ធអាជីវកម្មទាំងអស់ត្រូវតែដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មជាមួយសេវាកម្មអាជ្ញាប័ណ្ណអាជីវកម្ម (BLS)៖

- ដាក់ពាក្យតាមអ៊ីនធឺណិត៖ [www.bls.dor.wa.gov](http://www.bls.dor.wa.gov) ឬបំពេញពាក្យស្នើសុំនៅការិយាល័យ L&I ក្នុងតំបន់របស់អ្នក។  
- ចំណាំ៖ យើងមិនអាចដំណើរការការចុះឈ្មោះរបស់អ្នកបានទេ រហូតទាល់តែយើងផ្ទៀងផ្ទាត់ BLA ដែលបានដាក់។

លុះត្រាតែអ្នកជាសហគ្រាសឯកបុគ្គលដែលគ្មាននិយោជិត អ្នកត្រូវតែមានលេខសម្គាល់និយោជក៖

- ដាក់ពាក្យតាមអ៊ីនធឺណិត៖ [www.irs.gov](http://www.irs.gov), ឬទាក់ទងផ្នែកសេវាកម្មចំណូលផ្ទៃក្នុងតាមលេខ 1-800-829-4933។

**ជំហានទី 2: ចុះឈ្មោះជាអ្នកមេការសាងសង់**  
ដាក់ស្នើពាក្យស្នើសុំចុះឈ្មោះអ្នកមេការរបស់អ្នក និងឯកសារតម្រូវផ្សេងៗទៅកាន់ការិយាល័យ L&I ។ សម្រាប់បញ្ជីទីតាំង  
ការិយាល័យ សូមចូលមើលគេហទំព័ររបស់យើងនៅ [www.Lni.wa.gov](http://www.Lni.wa.gov)។

- ពាក្យស្នើសុំដែលពេញលេញរបស់អ្នក។
- ម្ចាស់ ការិយាល័យក្រុមហ៊ុន សមាជិក និងដៃគូនីមួយៗដែលមានបញ្ជីជាមួយ BLS ត្រូវតែបំពេញលិខិតបញ្ជាក់នៃផ្នែកហត្ថលេខានៃពាក្យស្នើសុំ។
  - នាយកនីមួយៗ (ម្ចាស់ សមាជិក ដៃគូ ឬមន្ត្រីក្រុមហ៊ុន) ត្រូវតែផ្តល់លេខសន្តិសុខសង្គម។
  - ក្នុងករណីខ្លះ ITIN អាចត្រូវបានប្រើប្រាស់បាន ប្រសិនបើអ្នកមិនមានលេខសន្តិសុខសង្គម។ សូមទូរស័ព្ទទៅលេខ 1-800-647-0982 សម្រាប់ព័ត៌មានបន្ថែម។ ប្រសិនបើមានការវិនិច្ឆ័យចុងក្រោយដែលមិនពេញចិត្តចំពោះការងារដែលស្ថិតនៅក្រោម **ជំពូក 18.27 RCW** ឬប្រភេទបំណុលដែលមិនទាន់ទូទាត់មួយចំនួនត្រូវបានដាក់ L&I ពាក្យស្នើសុំនេះនឹងត្រូវបានបដិសេធ។

សញ្ញាប័ណ្ណធានា ឬគណនីសន្សំដែលបានចាត់តាំង

សញ្ញាប័ណ្ណ/ប្រាក់សន្សំដែលត្រូវការ	
អ្នកមេការទូទៅ	\$12,000.00
អ្នកមេការឯកទេស	\$6,000.00

វិញ្ញាបនបត្រនៃការធានារ៉ាប់រងបំណុលដែលចុះបញ្ជី L&I ជាអ្នកកាន់វិញ្ញាបនបត្រ។  
(ប្រើអាសយដ្ឋាននៅជ្រុងខាងឆ្វេងផ្នែកខាងលើនៃពាក្យស្នើសុំ)

ចំនួនទឹកប្រាក់ដែលតម្រូវឲ្យមានការធានារ៉ាប់រង

ការខូចខាតទ្រព្យសម្បត្តិ	\$50,000.00
+ រហូសរាងកាយ	\$200,000.00
<b>សរុបក្នុងមួយព្រឹត្តិការណ៍</b>	<b>\$250,000.00</b>

តម្លៃចុះឈ្មោះ: \$124.70 (មូលប្បទានប័ត្រ ឬជាសាច់ប្រាក់)

\*ឈ្មោះអាជីវកម្មនៅលើពាក្យសុំចុះឈ្មោះអ្នកមេការ វិញ្ញាបនបត្រធានារ៉ាប់រងបំណុល និងសញ្ញាប័ណ្ណត្រូវតែចុះបញ្ជី/ចុះឈ្មោះជាមួយ BLS។ ឯកសារទាំងអស់ត្រូវតែចុះហត្ថលេខាលើច្បាប់ដើម។

វាជាទំនួលខុសត្រូវរបស់អ្នកមេការសំណង់ក្នុងការមានចំណេះដឹងអំពីច្បាប់ចុះបញ្ជីអ្នកមេការ៖ [ជំពូក 18.27 RCW](http://www.Lni.wa.gov) និងជំពូក [296-200A-WAC](http://www.Lni.wa.gov). សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់/បទប្បញ្ញត្តិរបស់អ្នកមេការសំណង់ និងព័ត៌មានទូទៅផ្សេងទៀត សូមចូលទៅកាន់គេហទំព័ររបស់យើងនៅ <https://www.lni.wa.gov/licensing-permits/>។

## សេចក្តីណែនាំសម្រាប់ការបំពេញពាក្យស្នើសុំ

- 1 ជ្រើសរើសប្រភេទអ្នកទៅការ៖
  - អ្នកទៅការទូទៅ - តម្រូវឲ្យមានសញ្ញាប័ណ្ណ \$12,000.00 ហើយអាចធ្វើពាណិជ្ជកម្មសំណង់ច្រើនជាងមួយ។
  - អ្នកទៅការឯកទេស - តម្រូវឲ្យមានសញ្ញាប័ណ្ណ \$6,000.00 ហើយអាចធ្វើពាណិជ្ជកម្មដែលបានជ្រើសរើសតែប៉ុណ្ណោះ។
  - វិសាលភាពការងារ និងតម្រូវការបន្ថែមសម្រាប់ពាណិជ្ជកម្មនីមួយៗអាចរកបាននៅក្នុង [WAC 296-200A-016](#).
- 2 ជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មរបស់អ្នក៖ រចនាសម្ព័ន្ធដែលអាជីវកម្មរបស់អ្នកដំណើរការ។ រចនាសម្ព័ន្ធក្រុមហ៊ុនត្រូវតែទាក់ទងរដ្ឋលេខាធិការ WA មុនពេលបំពេញពាក្យស្នើសុំនេះ។
- 3 ជ្រើសរើសប្រភេទការងារដែលអ្នកនឹងអនុវត្ត៖ ព័ត៌មាននេះគឺសម្រាប់ហេតុផលស្ថិតិតែប៉ុណ្ណោះ។
- 4 តើអ្នកនឹងមានបុគ្គលិកក្នុងរយៈពេល 90 ថ្ងៃទេ៖ ជ្រើសរើស 'បាទ/ចាស' ប្រសិនបើអ្នកមានគម្រោងជួលក្នុងរយៈពេល 90 ថ្ងៃបន្ទាប់។ អ្នកក៏នឹងត្រូវបើកគណនីទូទាត់សំណង់របស់កម្មករជាមួយ L&I តាមរយៈ BLS ផងដែរ។
- 5 ឈ្មោះអាជីវកម្ម/ពាណិជ្ជកម្ម៖ ឈ្មោះដែលអ្នកកំពុងធ្វើអាជីវកម្មជា (DBA) ត្រូវតែចុះឈ្មោះជាមួយ BLS ហើយត្រូវគ្នានឹង DBA ដែលបានរាយក្នុងសញ្ញាប័ណ្ណ និងវិញ្ញាបនបត្រធានារ៉ាប់រងបំណុលរបស់អ្នក។ ប្រសិនបើអ្នកមិនមាន DBA សូមប្រើឈ្មោះផ្ទាល់ខ្លួន ឬក្រុមហ៊ុនរបស់អ្នកដែលបានចុះឈ្មោះជាមួយ SOS ។ សូមមើល [RCW 18.27.100](#) សម្រាប់បទប្បញ្ញត្តិនៃការផ្សាយពាណិជ្ជកម្ម។
- 6 ឧបករណ៍កំណត់អត្តសញ្ញាណអាជីវកម្ម (UBI) - លេខ 9 ខ្ទង់ដែលចេញដល់បុគ្គល និងក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅរដ្ឋ Washington។
- 7 ក្រុមហ៊ុនមេ៖ បញ្ចូលឈ្មោះក្រុមហ៊ុនដែលបានចុះឈ្មោះជាមួយ SOS ប្រសិនបើខុសពីឈ្មោះអាជីវកម្ម។
- 8 អាសយដ្ឋានប្រៃសណីយ៍អាជីវកម្ម៖ អាសយដ្ឋានដែលសំបុត្រអាជីវកម្មរបស់អ្នកត្រូវបានទទួល។ នេះអាចជាប្រអប់សំបុត្រ PO ។
- 9 អាសយដ្ឋានរូបវន្ត/ផ្លូវ៖ ផ្តល់ទីតាំងជាក់ស្តែងនៃអាជីវកម្មរបស់អ្នក។ ប្រអប់ PO មិនត្រូវបានទទួលទេ។
- 10 លេខទូរស័ព្ទអាជីវកម្ម៖ ផ្តល់លេខទូរស័ព្ទចម្បងរបស់អាជីវកម្ម។
- 11 អ៊ីមែល៖ ដើម្បីទទួលបានការជូនដំណឹងអំពីព្រឹត្តិការណ៍បណ្តុះបណ្តាលអ្នកទៅការងារពេលខាងមុខ និងការផ្លាស់ប្តូរចំពោះច្បាប់អ្នកទៅការងារ។

## សេចក្តីណែនាំសម្រាប់ការបំពេញលិខិតបញ្ជាក់ចម្បង

- 1 តើអ្នកមានតួនាទីអ្វីនៅក្នុងក្រុមហ៊ុននេះ៖ ជ្រើសរើសមុខតំណែងដែលអ្នកកាន់នៅក្រុមហ៊ុន។ ម្ចាស់ សមាជិក ដៃគូ ឬការិយាល័យក្រុមហ៊ុននីមួយៗ (តម្រូវឲ្យមានមុខតំណែង - ឧ. ប្រធាន លេខា) ត្រូវតែបំពេញលិខិតបញ្ជាក់ ហើយហត្ថលេខារបស់ពួកគេត្រូវបានបញ្ជាក់ជាលក្ខណៈបុគ្គល។
- 2 ឈ្មោះពេញស្របច្បាប់ដូចដែលបានបង្ហាញនៅលើអត្តសញ្ញាណប័ណ្ណរួមចំណែកដែលចេញដោយរដ្ឋាភិបាលរបស់អ្នក (ចុងក្រោយ ទីមួយ កណ្តាល)៖ បញ្ចូលឈ្មោះស្របច្បាប់ ដូចដែលបានបង្ហាញ នៅលើអត្តសញ្ញាណរួមចំណែករដ្ឋាភិបាលដែលចេញដោយស្របច្បាប់របស់អ្នក។
- 3 លេខប័ណ្ណបើកបរ/លេខសម្គាល់ដែលចេញដោយរដ្ឋាភិបាល៖ បញ្ចូលលេខប័ណ្ណបើកបរ ឬលេខអត្តសញ្ញាណប័ណ្ណពីអត្តសញ្ញាណរួមចំណែកដែលចេញដោយរដ្ឋាភិបាលរបស់អ្នក។
- 4 លេខសន្តិសុខសង្គម៖ ច្បាប់ចុះឈ្មោះអ្នកទៅការងារ ([RCW 18.27.030\(1\)\(a\)](#)) តម្រូវឱ្យអ្នកផ្តល់លេខសន្តិសុខសង្គមរបស់អ្នក។ ក្នុងករណីខ្លះ ITIN អាចត្រូវបានប្រើប្រាស់បាន ប្រសិនបើអ្នកមិនមានលេខសន្តិសុខសង្គម។ សូមទូរស័ព្ទទៅលេខ 1-800-647-0982 សម្រាប់ព័ត៌មានបន្ថែម។
- 5 ថ្ងៃខែឆ្នាំកំណើត៖ បុគ្គលម្នាក់ៗត្រូវតែផ្តល់ថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ។ បញ្ចូលជា MM/DD/YYYY.
- 6 អាសយដ្ឋានលំនៅដ្ឋាន៖ ទីតាំងជាក់ស្តែងដែលអ្នករស់នៅ។ ប្រអប់ PO មិនត្រូវបានទទួលទេ។
- 7 តើអ្នក ឬប្តី/ប្រពន្ធដែគ្រូក្នុងគ្រួសារដែលមានចុះបញ្ជី ធ្លាប់បានចុះឈ្មោះជាអ្នកទៅការងារសំណង់នៅ WA៖ ប្រសិនបើអ្នកគូស ទេ, ហើយអ្នក ឬប្តី/ប្រពន្ធដែគ្រូក្នុងគ្រួសារដែលមានចុះបញ្ជី របស់អ្នក ត្រូវបានចុះឈ្មោះពីមុន អ្នកអាចនឹងត្រូវពិន័យរហូតដល់ \$10,000 សម្រាប់ការរំលោភបំពានពាក្យស្នើសុំនេះ។ ប្រសិនបើអ្នកជ្រើសរើស បាទ/ចាស, សូមរាយបញ្ជី UBI និងអ្នកចុះកិច្ចសន្យាសម្រាប់ការចុះឈ្មោះពីមុនណាមួយ។ តើក្រុមហ៊ុននឹងបន្តធ្វើអាជីវកម្មដែរឬទេ? ប្រសិនបើអ្នកជ្រើសរើស ទេ, យើងនឹងដាក់ការចុះឈ្មោះក្នុងស្ថានភាពផ្តល់អាជ្ញាប័ណ្ណជាថ្មី។



UBI

**For L&I Use Only: (សម្រាប់ L&I ប្រើតែប៉ុណ្ណោះ)**

Entered by: \_\_\_\_\_ Verified by: \_\_\_\_\_ Validate: \_\_\_\_\_

Effective Date: \_\_\_\_\_ Reg. #: \_\_\_\_\_

- BLS  Tax Warrants  Cross-Reference  
 DOR  Bond Judgement(s)  Relicensing  
 Infractions  Name Change

ព័ត៌មានមិនពិតនៅលើពាក្យស្នើសុំគឺជាការបំពានលើ [RCW 18.27.100\(7\)](#). អ្នកអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ \$10,000 ហើយ L&I អាចដកហូត ឬបដិសេធពាក្យសុំ។

**1. ប្រភេទអ្នកមេការ (ជ្រើសរើសមួយ)**

- អ្នកមេការទូទៅ - អាចធ្វើពាណិជ្ជកម្មសំណង់ច្រើនជាងមួយ។ សញ្ញាប័ណ្ណ \$12,000 ត្រូវបានតម្រូវ  
 អ្នកមេការឯកទេស - អាចធ្វើពាណិជ្ជកម្មបានត្រឹមតែ មួយ ប៉ុណ្ណោះ។ ប្រសិនបើអ្នកជ្រើសរើសអ្នកមេការឯកទេស អ្នក  
 ត្រូវតែរាយបញ្ជីពាណិជ្ជកម្មពិសេសរបស់អ្នក។ (ប្រភេទពាណិជ្ជកម្មត្រូវបានរាយនៅខាងចុងនៃពាក្យស្នើសុំ។) សញ្ញាប័ណ្ណ \$6,000 ត្រូវបានតម្រូវ  
 ពាណិជ្ជកម្មឯកទេស៖ \_\_\_\_\_

**2. រចនាសម្ព័ន្ធអាជីវកម្ម (ជ្រើសរើសមួយ)**

- សហគ្រាសឯកបុគ្គល  សហកម្មសិទ្ធិ  ក្រុមហ៊ុនឯកជន\*  
 LLP\*  LLC\*  ផ្សេងទៀត \_\_\_\_\_  
 \* រចនាសម្ព័ន្ធក្រុមហ៊ុនត្រូវតែទាក់ទង SOS មុនពេលដាក់ពាក្យ

**3. ប្រភេទនៃការងារដែលបានអនុវត្ត (ជ្រើសរើសមួយ)**

- ពាណិជ្ជកម្ម  លំនៅដ្ឋាន  ទាំងពីរ  
 សំណួរគឺសម្រាប់ហេតុផលស្ថិតិ ហើយអ្នកនឹងមិនត្រូវបានឃុំខ្លួនទៅនឹងប្រភេទដែលអ្នកជ្រើសរើសទេ។

**4. តើអ្នកនឹងជួលបុគ្គលិកជាមួយ 90 ថ្ងៃបន្ទាប់ទេ?**

- បាទ/ចាស លេខគណនីប្រសិនបើមាន៖ \_\_\_\_\_  ទេ

5. ឈ្មោះអាជីវកម្ម (DBA)		6. លេខ UBI៖	
7. ឈ្មោះក្រុមហ៊ុនមេ (ឈ្មោះអង្គភាព)			
8. អាសយដ្ឋានសំបុត្រអាជីវកម្ម	ទីក្រុង	រដ្ឋ	លេខកូដតំបន់
9. ទីតាំងរូបវន្តអាជីវកម្ម (ប្រសិនបើខុសពីការផ្ញើសំបុត្រ)	ទីក្រុង	រដ្ឋ	លេខកូដតំបន់
10. លេខទូរស័ព្ទអាជីវកម្ម	11. អាសយដ្ឋានអ៊ីមែល (ទាមទារ)		

**លិខិតបញ្ជាក់សំខាន់នៃការចុះឈ្មោះអ្នកមៅការ**  
**ព័ត៌មានក្លែងក្លាយអាចបណ្តាលឱ្យមានការដាក់ពិន័យជាអប្បបរមា \$2,000.00 (RCW 18.27.100(7))**

1. តើអ្នកមានតួនាទី/មុខតំណែងអ្វី? <input type="checkbox"/> ម្ចាស់ <input type="checkbox"/> ប្តី/ប្រពន្ធ <input type="checkbox"/> ដៃគូ <input type="checkbox"/> សមាជិក <input type="checkbox"/> មន្ត្រី (មុខតំណែង) _____			
2. ឈ្មោះពេញស្របច្បាប់ ដូចបង្ហាញនៅលើអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល			
3. ប័ណ្ណបើកបរ ឬលេខអត្តសញ្ញាណដែលមានរូបថត (ចេញដោយរដ្ឋាភិបាល)	4. លេខសន្តិសុខសង្គម	5. ថ្ងៃខែឆ្នាំកំណើត (MM/DD/YYYY)	
6. អាសយដ្ឋានលំនៅដ្ឋាន (គ្មានប្រអប់សំបុត្រ)		ទីក្រុង	រដ្ឋ លេខកូដតំបន់
7. តើអ្នកឬប្តី/ប្រពន្ធ/ដៃគូដែលបានចុះឈ្មោះរបស់អ្នកធ្លាប់បានចុះឈ្មោះជាអ្នកមៅការសំណង់នៅក្នុង WA <input type="checkbox"/> បាទ/ចាស <input type="checkbox"/> ទេ ប្រសិនបើបាទ/ចាស សូមរាយបញ្ជីការចុះឈ្មោះពីមុនទាំងអស់ខាងក្រោម។ ភ្ជាប់ទំព័របន្ថែមប្រសិនបើចាំបាច់។			
លេខ UBI	លេខចុះឈ្មោះ:	តើនរណាជានាយក៖ <input type="checkbox"/> ខ្លួនខ្ញុំ <input type="checkbox"/> ប្តី/ប្រពន្ធ <input type="checkbox"/> ទាំងពីរ	តើក្រុមហ៊ុននឹងបន្តធ្វើអាជីវកម្មដែរឬទេ? <input type="checkbox"/> បាទ/ចាស <input type="checkbox"/> ទេ
លេខ UBI	លេខចុះឈ្មោះ:	តើនរណាជានាយក៖ <input type="checkbox"/> ខ្លួនខ្ញុំ <input type="checkbox"/> ប្តី/ប្រពន្ធ <input type="checkbox"/> ទាំងពីរ	តើក្រុមហ៊ុននឹងបន្តធ្វើអាជីវកម្មដែរឬទេ? <input type="checkbox"/> បាទ/ចាស <input type="checkbox"/> ទេ

**ចុះហត្ថលេខានៅមុខសារការិសាធារណៈ៖**

**លិខិតបញ្ជាក់ហត្ថលេខា៖** ខ្ញុំបញ្ជាក់នៅក្រោមការពិន័យចំពោះការភូតកុហកនៅក្រោមច្បាប់នៃរដ្ឋវ៉ាស៊ីនតោនថាខ្ញុំបានស្នើសុំនេះដោយសេចក្តីថ្លែងការណ៍ ចម្លើយ និងការតំណាងទាំងអស់ដែលបានធ្វើឡើងនៅក្នុងពាក្យស្នើសុំនេះគឺពិតប្រាកដ និងត្រឹមត្រូវ។

កាលបរិច្ឆេទ	សរសេរឈ្មោះ:	ហត្ថលេខា
ត្រាសារការី	រដ្ឋដែលស្នាក់នៅ	ចុះហត្ថលេខា និងស្បថនៅចំពោះមុខខ្ញុំ៖
	ហត្ថលេខាសារការីសាធារណៈ	មុខតំណែង
	សរសេរឈ្មោះសារការី	ការណាត់ជួបរបស់ខ្ញុំផុតកំណត់នៅថ្ងៃ៖

**លិខិតបញ្ជាក់សំខាន់នៃការចុះឈ្មោះអ្នកមៅការ**  
**ព័ត៌មានក្លែងក្លាយអាចបណ្តាលឱ្យមានការដាក់ពិន័យជាអប្បបរមាចំនួន \$2,000.00 (RCW 18.27.100(7))**

1. តើអ្នកមានតួនាទី/មុខតំណែងអ្វី? <input type="checkbox"/> ម្ចាស់ <input type="checkbox"/> ប្តី/ប្រពន្ធ <input type="checkbox"/> ដៃគូ <input type="checkbox"/> សមាជិក <input type="checkbox"/> មន្ត្រី (មុខតំណែង) _____			
2. ឈ្មោះពេញស្របច្បាប់ ដូចបង្ហាញនៅលើអត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល			
3. ប័ណ្ណបើកបរ ឬលេខអត្តសញ្ញាណដែលមានរូបថត (ចេញដោយរដ្ឋាភិបាល)	4. លេខសន្តិសុខសង្គម	5. ថ្ងៃខែឆ្នាំកំណើត (MM/DD/YYYY)	
6. អាសយដ្ឋានលំនៅដ្ឋាន (គ្មានប្រអប់សំបុត្រ)		ទីក្រុង	រដ្ឋ លេខកូដតំបន់
7. តើអ្នកឬប្តី/ប្រពន្ធ/ដៃគូដែលបានចុះឈ្មោះរបស់អ្នកធ្លាប់បានចុះឈ្មោះជាអ្នកមៅការសំណង់នៅក្នុង WA <input type="checkbox"/> បាទ/ចាស <input type="checkbox"/> ទេ ប្រសិនបើបាទ/ចាស សូមរាយបញ្ជីការចុះឈ្មោះពីមុនទាំងអស់ខាងក្រោម។ ភ្ជាប់ទំព័របន្ថែមប្រសិនបើចាំបាច់។			
លេខ UBI	លេខចុះឈ្មោះ:	តើនរណាជានាយក៖ <input type="checkbox"/> ខ្លួនខ្ញុំ <input type="checkbox"/> ប្តី/ប្រពន្ធ <input type="checkbox"/> ទាំងពីរ	តើក្រុមហ៊ុននឹងបន្តធ្វើអាជីវកម្មដែរឬទេ? <input type="checkbox"/> បាទ/ចាស <input type="checkbox"/> ទេ
លេខ UBI	លេខចុះឈ្មោះ:	តើនរណាជានាយក៖ <input type="checkbox"/> ខ្លួនខ្ញុំ <input type="checkbox"/> ប្តី/ប្រពន្ធ <input type="checkbox"/> ទាំងពីរ	តើក្រុមហ៊ុននឹងបន្តធ្វើអាជីវកម្មដែរឬទេ? <input type="checkbox"/> បាទ/ចាស <input type="checkbox"/> ទេ

**ចុះហត្ថលេខានៅមុខសារការិសាធារណៈ៖**

**លិខិតបញ្ជាក់ហត្ថលេខា៖** ខ្ញុំបញ្ជាក់នៅក្រោមការពិន័យចំពោះការភូតកុហកនៅក្រោមច្បាប់នៃរដ្ឋវ៉ាស៊ីនតោនថាខ្ញុំបានស្នើសុំនេះដោយសេចក្តីថ្លែងការណ៍ ចម្លើយ និងការបង្ហាញទាំងអស់ដែលបានធ្វើឡើងនៅក្នុងពាក្យស្នើសុំនេះគឺពិតប្រាកដ និងត្រឹមត្រូវ។

កាលបរិច្ឆេទ	សរសេរឈ្មោះ:	ហត្ថលេខា
ត្រាសារការី	រដ្ឋស្នាក់នៅ	ចុះហត្ថលេខា និងស្បថនៅចំពោះមុខខ្ញុំ៖
	ហត្ថលេខាសារការី	មុខតំណែង
	សរសេរឈ្មោះសារការី	ការណាត់ជួបរបស់ខ្ញុំផុតកំណត់នៅថ្ងៃ៖

**ចំណាំ៖** ម្ចាស់ ដៃគូ សមាជិក ឬការិយាល័យក្រុមហ៊ុននីមួយៗត្រូវតែបំពេញលិខិតបញ្ជាក់មួយ។ ភ្ជាប់ច្បាប់ចម្លងបន្ថែម ប្រសិនបើចាំបាច់។ សារការីដែលនៅក្រៅរដ្ឋអាចប្រើសន្លឹកដាច់ដោយឡែកសម្រាប់សារការី។ ការបញ្ជាក់តាមអេឡិចត្រូនិក គឺអាចទទួលយកបាន។



**ប្រភេទពាណិជ្ជកម្មអ្នកម៉ៅការសំណង់**

សម្រាប់និយមន័យនៃកូដជំនាញ សូមចូលទៅកាន់គេហទំព័រ L&I នៅ [www.Contractors.Lni.wa.gov](http://www.Contractors.Lni.wa.gov)។

BG	គ្រឿងប្រើប្រាស់, សម្ភារៈ	HM	ជាងដែក	SY	អ្នកសាងសង់ដែក
XX	អាបស្តូស និងសំណា	BR	ការផ្លាស់ប្តូរផ្ទះ	SZ	ការគ្រប់គ្រងសត្វល្អិតតាមរចនាសម្ព័ន្ធ
SA	រនាំងបាំងសាច ក្តោង គម្របដំបូល និងអេក្រង់ខាងក្រៅ	SM	កំដៅ ខ្យល់អាកាស ម៉ាស៊ីនត្រជាក់ និងទូរទឹកកក (HVAC/R)	RA	ពិដានព្យួរ និងក្បឿងទប់សម្លេង
AC	ឡូចិហាយ បំពង់បង្ហូរទឹក ដំណើរការបំពង់	SN	ឧបករណ៍ / ម៉ាស៊ីនឧស្សាហកម្ម	RB	អាងហែលទឹក ស្ប៉ា និងអាងទឹកក្តៅ
SB	កាប៊ីន រោងម៉ាស៊ីនកិនស្រូវ និងបង្ហើយការងារផ្សេងៗ	BT	ឧបករណ៍ស្ថាប័ន គ្រឿងសង្ហារឹមស្ថានីយ តុមន្ទីរពិសោធន៍ សោរ	RC	ធុង និងការដោះធុង
SC	ប្រព័ន្ធបូមធ្វើលើកណ្តាល	SO	អ៊ីសូឡង់ ការគ្រប់គ្រងសំណើម និងសម្លេង	RE	ក្បឿង សេរ៉ាមិច ឥដ្ឋក្រឡាតូច និងថ្មធម្មជាតិ និងថ្មកែច្នៃ
SD	ទូ	BV	ប្រព័ន្ធធារាសាស្ត្របាញ់ទឹក	RF	ការដកដើមឈើចេញ
AB	ទូរទឹកកកពាណិជ្ជកម្ម/ឧស្សាហកម្ម	BW	ទេសភាព	RG	ឧបករណ៍ប្រើប្រាស់ និងទូរគមនាគមន៍
BI	បេតុង	SP	ការបិទឈើ និងការបូកកំបោលាប	RH	បិទបាំងបង្អួច
SE	ការសម្អាតសំណង់ អគ្គិភ័យ ឬទឹក	SQ	ចាក់សោ ប្រព័ន្ធធារាសាស្ត្រសុវត្ថិភាព និងប្រព័ន្ធប្រធាន	CP	ឧបករណ៍ម៉ាស៊ីនត្រជាក់
SF	ការរុះរើ និងការសង្គ្រោះស្រោចស្រង់	BZ	កំរាលឥដ្ឋ	RI	ការផ្សារដែក និងគ្រឿងតុបតែងលោហៈ
SG	ទ្វារ ច្រកទ្វារ និងធ្វើឱ្យឧបករណ៍សកម្ម	SR	រៀបចំផ្ទះដែលផលិត/ចល័ត	RJ	ឈើ/គ្រាប់ និងចង្ក្រានហ្គាស
RK	ការសម្អាតបំពង់បង្ហូរលូ និងបំបាត់ការស្ទះលូ	CG	ការផលិតដែក / ដែកសន្លឹក	WD	ការខ្ទង់អណ្តូង
BK	ជញ្ជាំងស្នូត	OG	ទ្វារមូរ / ទ្វារហ្គាសឡាន		
<b>អគ្គិសនី៖ សូមមើល RCW 19.28</b>		CB	លាប និងបិទជញ្ជាំង		
BL	ជណ្តើរយន្ត	SS	ការបិទបាំង/ឆ្លុះ/ចាក់កៅស៊ូផ្លូវ		
SI	ការដឹកកាយ ការចាត់ថ្នាក់ និងការលូសឆាយដី	PW	ការលាងសម្អាតដោយសំពាធដី		
BN	ដាក់របង	CD	ដាក់ដំបូល		
SJ	ការការពារភ្លើងនិងថ្នាំកូត	ST	ការដុសខាត់		
BO	ការការពារអគ្គិភ័យ	SU	ប្រព័ន្ធអនាម័យ និង/ឬលូចំហៀង		
SK	គ្របកម្រាល និងកម្រាលតុ	SV	រន្ទា និងរនាំងសុវត្ថិភាព		
SL	ដាក់ស៊ុម និងគ្រោងឆ្អឹង	CF	បរិក្ខារស្ថានីយសេវាកម្ម និងការថែទាំ		
BP	កញ្ចក់ និងតម្កើងកញ្ចក់	SW	បិទជញ្ជាំងចំហៀង		
CV	ទូរទឹក និងបំពង់បង្ហូរទឹក	SX	សញ្ញា		